

ក្រសួងការងារ នៃ សហរដ្ឋអាមេរិក

ការរកឃើញនៅឆ្នាំ ២០១៨ លើទំនាក់ទំនងអាក្រក់បំផុតនៃពលកម្មកុមារ

ប្រទេសកម្ពុជា

ក្នុងឆ្នាំ ២០១៨ នេះប្រទេសកម្ពុជាមានការជឿនលឿនកម្រិតមធ្យមក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បី លុបបំបាត់ទំនាក់ទំនងធ្ងន់ធ្ងរនៃពលកម្មកុមារ។ រដ្ឋាភិបាលបានចេញព្រះរាជក្រឹត្យផ្តល់សិទ្ធិដល់ គណៈកម្មាធិការ ជាតិពលកម្មកុមារ ក្នុងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដើម្បីចាប់ផ្តើមប្រតិបត្តិការ។ លើសពីនេះទៀត អធិការដ្ឋានការងារបានកែសម្រួលកម្រងសំណួរអធិការកិច្ចរវាងចក្ររបស់ខ្លួនអោយស្របទៅនឹងកម្រងសំណួរបស់អ ង្គការអាយឡអូកម្ពុជា។ ម្យ៉ាងវិញទៀតរដ្ឋាភិបាល បានរៀបចំស្ថាប័ន ប្រឆាំងការ ជួញដូរមនុស្សនូវកម្មវិធីសិក្សា បណ្តុះបណ្តាល សម្រាប់ បណ្ឌិត្យសភាគរដ្ឋបាលជាតិ។ ទោះយ៉ាងណាកុមារ នៅកម្ពុជាចូលរួមក្នុងទំនាក់ទំនងធ្ងន់ធ្ងរនៃ ពលកម្មកុមាររួមទាំងការបង្ខំឱ្យធ្វើការក្នុងការ ធ្វើគុកដុតដូចជាការកេង ប្រវ័ញ្ចផ្លូវភេទដែលពេល ខ្លះកើតចេញពីការជួញដូរមនុស្ស។ ដោយសារបញ្ហាប្រឈមក្នុងការទទួលបានការអប់រំ ជាមូលដ្ឋាន និងអវត្តមាន នៃតម្រូវការអប់រំជាភាគពូកែកុមារងាយនឹងទទួលរងនូវការចូលរួមក្នុងទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ធនធានមិនគ្រប់គ្រាន់ក៏ធ្វើឱ្យរាំងស្ទះដល់ សមត្ថភាពអធិការកិច្ចការងារក្នុងការ អនុវត្តច្បាប់ ពលកម្មកុមារ ជាពិសេសនៅតាមទីជនបទដែលមានកម្មករកុមារភាគច្រើនធ្វើការ។

ផ្អែកលើរបាយការណ៍សកម្មភាពដែលត្រូវបានស្នើត្រូវបានកំណត់ដែលនឹងជម្រុញការលុបបំបាត់ពលកម្មកុមារនៅក ម្ពុជា។

តំបន់	សកម្មភាពដែលបានស្នើ	ឆ្នាំ ដែលបានស្នើ
ក្រប ខ័ណ្ឌច្បាប់	ពង្រីកការការពារពលកម្មដល់គ្រួសារកុមារដែលធ្វើការ ឱ្យ សាច់ញាតិពួកគេ។	2018
	ធានាថាកុមារទាំងអស់ត្រូវបានការពារដោយច្បាប់រួមទាំងកុមារដែលធ្វើការ ក្រៅទំនាក់ទំនងការងារផ្លូវការ។	
	ហាមឃាត់ជាលក្ខណៈឧក្រិដ្ឋនូវការផ្តល់ជូននិងការប្រើប្រាស់កុមារ សម្រាប់ការសម្តែង បែបអាសអាភាស	2015 – 2018
	ហាមឃាត់ជាលក្ខណៈឧក្រិដ្ឋចំពោះការជ្រើសរើសកុមារក្រោមអាយុ ១៨ ឆ្នាំដោយក្រុមប្រឆាំងអារ៉ុចមិនមែនរដ្ឋ។	2015 – 2018
	ដាក់បញ្ចូលអាយុអប់រំជាក់ហ័តដែលមានកម្រិតស្មើនឹងអាយុអប្បបរមា សម្រាប់ការងារ។	2009 – 2018
ការអនុវត្ត	ផ្តល់នូវធនធានគ្រប់គ្រាន់សម្រាប់ការអនុវត្តច្បាប់ពលកម្មកុមារដើម្បីធានា ថាការធ្វើអធិការកិច្ចទាំងអស់រួមទាំងការធ្វើអធិការកិច្ចដែលមិនបាន ប្រកាសត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជាពិសេសនៅតាមទីជនបទ និងក្នុងវិស័យក្រៅផ្លូវការ។	2010 – 2018
	ពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់មូលដ្ឋានដើម្បីពង្រឹងបទប្បញ្ញត្តិពលកម្មកុមារនិង បង្ខំឱ្យអនុវត្តតាមវិស័យកសិកម្ម ការធ្វើគុកដុតជក់ដំឡូងមីនិងការនេសាទដោយផ្តល់ឱកាសបណ្តុះបណ្តាល បច្ចេកទេសដល់អធិការការងារ។	2012 – 2018
	ប្រមូលនិងផ្សព្វផ្សាយទិន្នន័យដែលបែងចែកជាសាធារណៈលើកិច្ចខិតខំប្រឹងប្រែង អនុវត្តច្បាប់ព្រហ្មទណ្ឌរួមមានចំនួននៃការស៊ើបអង្កេតចំនួននៃការកាត់ ទោសដែលបានចាប់ផ្តើមចំនួននៃការផ្តន្ទាទោសនិងចំនួននៃការដាក់ទណ្ឌកម្ម	2015 – 2018

តំបន់	សកម្មភាពដែលបានស្នើ	ឆ្នាំដែលបានស្នើ
	ចំពោះការរំលោភដែលទាក់ទងទៅនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។	
	បង្កើតនិងគ្រប់គ្រងក្រមព្រហ្មទណ្ឌចំពោះការរំលោភច្បាប់លើពលកម្មកុមាររួមទាំងទម្រង់អាក្រក់បំផុតស្របតាមវិធានដែលកំណត់ដោយច្បាប់។	2009 – 2018
	ពង្រឹងអធិការកិច្ចដើម្បីរួមបញ្ចូលការស៊ើបអង្កេតនៅនឹងកន្លែងជាពិសេសនៅតាមគ្រឹះស្ថានដែលប្រតិបត្តិការក្រៅម៉ោងធ្វើការធម្មតា។	2018
ការសម្របសម្រួល	បង្កើនថវិកានិងលើកកម្ពស់ការបណ្តុះបណ្តាលសម្រាប់គណៈកម្មាធិការឃុំសម្រាប់ស្ត្រីនិងកុមារដើម្បីបង្កើនការផ្តល់សេវាសង្គមសម្រាប់កុមារដែលពាក់ព័ន្ធឬប្រឈមនឹងហានិភ័យនៃពលកម្មកុមារ។	2016 – 2018
គោលនយោបាយរដ្ឋាភិបាល	បញ្ចូលយុទ្ធសាស្ត្រលុបបំបាត់និងការការពារពលកម្មកុមារទៅក្នុងផែនការសកម្មភាពជាតិអប់រំពហុភាសានិងគោលនយោបាយជាតិស្តីពីមុខរបរ។	2015 – 2018
កម្មវិធីសង្គម	បង្កើនការទទួលបានការអប់រំមូលដ្ឋានដោយឥតគិតថ្លៃដោយលុបបំបាត់ថ្លៃសិក្សាក្រៅផ្លូវការនិងដោះស្រាយបញ្ហាដែលទាក់ទងនឹងការដឹកជញ្ជូនមានកំណត់ហេដ្ឋារចនាសម្ព័ន្ធសាលារៀនគ្រប់គ្រាន់ចំនួនគ្រូមិនគ្រប់គ្រាន់និងឧបសគ្គភាសា។	2013 – 2018
	ពង្រីកសំណាញ់សុវត្ថិភាពសង្គមនៅតាមតំបន់ជនបទដើម្បីធានាថាកុមារក្រីក្រនិងគ្រួសាររបស់គេទទួលបានសេវាដែលអាចកាត់បន្ថយហានិភ័យនៃការចូលរួមក្នុងពលកម្មកុមារ។	2016 – 2018